

# Rhode Island Education

Supporting every Rhode Island student and preparing them with the **opportunities and skills** they need to be successful in a 21st century economy.

**Every Student.  
Every Voice.**

For our schools to be strong and our students to flourish, we support:

- A strong foundation for every child, which must include **early literacy**, high-quality **pre-K**, a deep understanding of math, and **social and emotional learning**
- Access to rigorous **curriculum** that is aligned to high standards and **high expectations**
- 21st century learning environments in **well-maintained school facilities**
- **Career pathways** for every student that are responsive to their passions and interests, and set them up for success in college, career, and life
- Meaningful **professional learning** opportunities for educators, so they can better support their students

This is the vision, and Rhode Island must stay the course.



**Join us to improve education!**  
Scan the QR code to access important information and resources for your family



Learn more at [www.RIDE.ri.gov](http://www.RIDE.ri.gov)

# និទាយរដ្ឋវិញ្ញា 2019 RICAS របាយការណ៍ឌីពុកម្តាយ/អាណាព្យាបាល



ឈ្មោះ: SASID: កាលបរិច្ឆេទកំណើត:	ស្រុក: សាលា: ថ្នាក់:
---------------------------------------	----------------------------

របាយការណ៍នេះផ្តល់នូវលទ្ធផលពីការប្រឡងក្នុងប្រព័ន្ធរាយការណ៍វិញ្ញា Rhode Island (RICAS) ឆ្នាំ 2019 ជាភាសាអង់គ្លេសសិល្បៈនិងគណិតវិទ្យា។

ចំពោះមុខវិជ្ជាសិទ្ធិមួយៗ របាយការណ៍នេះបង្ហាញ៖

- ពិន្ទុរបស់កូនអ្នកចន្លោះពី 440 ទៅ 560 និងកំរិតនៃសមិទ្ធផលរបស់ពួកគេ។
- សមិទ្ធផលរបស់កូនអ្នកបើប្រៀបធៀបទៅនឹងមធ្យមភាគសិស្សក្នុងសាលារៀន ក្នុងស្រុកនិងក្នុងរដ្ឋ។
- លទ្ធផលដែលកូនរបស់អ្នកទទួលបានក្នុងមុខវិជ្ជាអំណាននិងគណិតវិទ្យាផ្អែកលើប្រភេទរបាយការណ៍នៃការប្រឡង។
- កំណើនពិន្ទុដែលបង្ហាញពីលទ្ធផលរបស់កូនអ្នកបើប្រៀបធៀបនឹងឆ្នាំមុន។

ការប្រឡងថ្នាក់រដ្ឋផ្តល់នូវព័ត៌មានដ៏មានតម្លៃសម្រាប់អ្នកនិងគ្រូរបស់កូនអ្នក។ លទ្ធផលទាំងនេះផ្តល់ឱ្យអ្នកនូវសមត្ថភាពប្រៀបធៀបសាលារៀនកូនរបស់អ្នកទៅសាលារៀននៅទូទាំងរដ្ឋ។ ពួកគេក៏អនុញ្ញាតឱ្យអ្នកតាមដានការរីកចម្រើនរបស់កូនអ្នកតាមពេលវេលាផងដែរ។ យើងសង្ឃឹមថារបាយការណ៍នេះអាចជួយផ្តល់ដំណឹងនិងផ្តល់អំណាចដល់អ្នកសម្រាប់ការគាំទ្រការអប់រំរបស់កូនអ្នក។ អ្នកស្គាល់កូនអ្នកច្បាស់បំផុត។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបស្វែងយល់លទ្ធផល សូមចូលមើល [www.RIDE.ri.gov/Assessment-Results](http://www.RIDE.ri.gov/Assessment-Results).

## លទ្ធផលសរុបរបស់កូនអ្នក

ភាសាអង់គ្លេស កម្រិតលទ្ធផល	គណិតវិទ្យា កម្រិតលទ្ធផល
ពិន្ទុ	ពិន្ទុ
(ក្រុមពិន្ទុ៖ 440-560)	(ក្រុមពិន្ទុ៖ 440-560)
ភាគរយការរីកចម្រើន	ភាគរយការរីកចម្រើន
ព័ត៌មានលម្អិតនៅទំព័រទី 2	ព័ត៌មានលម្អិតនៅទំព័រទី 3

តើអ្នកដឹងទេថាការបង្កើតម្ចាស់គ្រួសារល្អអាចជួយកូនអ្នកឱ្យទទួលបានជោគជ័យ?  
បង្កើតម្ចាស់រៀបចំពេលវេលាដំណាក់កាលសម្រាប់កិច្ចការផ្ទះ ការអានសៀវភៅ ពេលទទួលបាន  
ការសន្ទនាក្នុងក្រុមគ្រួសារ ពេលចូលគេងនិងការទៅសាលារៀនរាល់ថ្ងៃ។

តើខ្ញុំត្រូវធ្វើអ្វីបន្ទាប់ទៀត?

បន្ទាប់ពីពិនិត្យមើលរបាយការណ៍នេះហើយ វាជាការសំខាន់ណាស់សម្រាប់អ្នកក្នុងការចូលរួមក្នុងសន្និសីទគ្រូបង្រៀននិងគ្រួសារ និងពិភាក្សាជាមួយគ្រូរបស់កូនអ្នកអំពីសំណួរ និងកង្វល់ផ្សេងៗ។ កុំខ្លាចក្នុងការនិយាយ។ កុមារដែលមានគ្រួសារដែលសង្កត់ធ្ងន់លើតម្លៃនៃការអប់រំទំនងជាយល់ថាវាមានសារៈសំខាន់ផងដែរ។

តើខ្ញុំអាចទ្រទ្រង់ការអប់រំរបស់កូនអ្នកយ៉ាងដូចម្តេច?

- បញ្ជាក់តួនាទីនៅសាលា ជាដំបូងរាល់ថ្ងៃ។ ការខកខានមិនបានចូលរៀនត្រឹមពីរថ្ងៃក្នុងមួយខែគឺជាម្ចាស់អវត្តមានដ៏ធំដុំច្រើនត្រូវផ្តល់អាទិភាពក្នុងការអោយកូនរបស់អ្នកទៅសាលារៀនឱ្យបានទាន់ពេលវេលាជាដំបូងរាល់ថ្ងៃ។
- បង្កើតម្ចាស់នៃការអានប្រចាំថ្ងៃ អនុញ្ញាតឱ្យកូនអ្នកមើលឃើញ អ្នក អាននិងលើកទឹកចិត្តកូនអ្នកឱ្យអានដោយរីករាយពេញមួយឆ្នាំ។
- ចូលរួមនិងភ្ជាប់ទំនាក់ទំនងជាមួយសាលារៀនរបស់កូនអ្នក តាមរបៀបនិងពេលវេលាដែលអ្នកអាចធ្វើបាន។
- ចែករំលែកមតិរបស់អ្នក! ជួយកែលម្អសាលារៀនរបស់កូនអ្នកដោយចូលរួមក្នុងកម្មវិធីស្តង់ដាររៀនរាល់ឆ្នាំ។
- ចាប់ផ្តើមការសន្ទនា។ សួរសុំនូវ និយាយជាមួយកូនរបស់អ្នកអំពីអ្វីដែលពួកគេបានរៀនហើយបង្ហាញចំណាប់អារម្មណ៍លើមុខវិជ្ជាដែលធ្វើឱ្យពួកគេចាប់អារម្មណ៍។

កម្រិតសមិទ្ធផលរបស់កូនអ្នក: 440 មិនដូចការរំពឹងទុក 470 ដូចការរំពឹងទុកខ្លះ 500 បំពេញតាមការរំពឹងទុក 530 លើសពីការរំពឹងទុក 560

**440 មិនដូចការរំពឹងទុក**

សិស្សដែលមានលទ្ធផលនៅកម្រិតនេះមិនបានបំពេញតាមការរំពឹងទុកក្នុងកម្រិតថ្នាក់ទីនៅក្នុងមុខវិជ្ជានេះទេ។

សាលារៀនដោយពិគ្រោះយោបល់ជាមួយមាតាបិតា/អាណាព្យាបាលរបស់សិស្សគួរកំណត់ផ្តល់ជំនួយសម្របសម្រួលការសិក្សានិង/ឬការបង្រៀនបន្ថែមដែលសិស្សត្រូវការដើម្បីទទួលបានជោគជ័យនៅក្នុងមុខវិជ្ជានេះ។

**470 ដូចការរំពឹងទុកខ្លះ**

សិស្សដែលមានលទ្ធផលនៅកម្រិតនេះបំពេញតាមការរំពឹងទុកក្នុងកម្រិតថ្នាក់ខ្លះក្នុងមុខវិជ្ជានេះ។

សាលារៀនដោយពិគ្រោះយោបល់ជាមួយមាតាបិតា/អាណាព្យាបាលរបស់សិស្សគួរតែពិចារណាថាតើសិស្សត្រូវការជំនួយផ្នែកសិក្សាបន្ថែមដើម្បីជោគជ័យក្នុងមុខវិជ្ជានេះដែរឬទេ។

**500 បំពេញតាមការរំពឹងទុក**

សិស្សដែលមានលទ្ធផលនៅកម្រិតនេះបានបំពេញតាមការរំពឹងទុកក្នុងកម្រិតថ្នាក់និងសិក្សាទានតាមកម្រិតដើម្បីទទួលបានជោគជ័យនៅក្នុងថ្នាក់បច្ចុប្បន្នក្នុងមុខវិជ្ជានេះ។

**530 លើសពីការរំពឹងទុក**

សិស្សដែលមានលទ្ធផលនៅកម្រិតនេះលើសពីការរំពឹងទុកក្នុងកម្រិតថ្នាក់ដោយបង្ហាញភាពស្ម័គ្រចិត្តខ្ពស់ក្នុងមុខវិជ្ជា។

▼ របាយការណ៍ប្រឆេះផ្នែកដែលបង្ហាញក្រាហ្វិចខាងលើនិងខាងក្រោមបង្ហាញពីលំដាប់នៃពិន្ទុដែលកូនអ្នកអាចទទួលបានប្រសិនបើគាត់ប្រឡងច្រើនដង។


**លទ្ធផល**

លទ្ធផលដែលកូនរបស់អ្នកទទួលបានបានបើប្រៀបធៀបទៅនឹងសិស្សនៅក្នុងសាលារៀនស្រុកនិងរដ្ឋរបស់ពួកគេ។

កូនរបស់អ្នក		ឆ្នាំ	ពិន្ទុមធ្យម		
ថ្នាក់	ពិន្ទុ		សាលា	ស្រុក	រដ្ឋ
		<b>2019</b>			
		<b>2018</b>			

**ភាគរយនៃការរីកចម្រើនរបស់សិស្សឆ្នាំ 2019**

ពិន្ទុកូនរបស់អ្នកនៅឆ្នាំនេះគឺដូចគ្នាប្រសិនបើជាងភាគរយនៃសិស្សនៅ Rhode Island ដែលមានពិន្ទុប្រហាក់ប្រហែលនឹងកូនរបស់អ្នកក្នុងការវាយតម្លៃកាលពីឆ្នាំមុន។



**លទ្ធផលដែលកូនរបស់អ្នកទទួលបានក្នុងប្រភេទរបាយការណ៍នីមួយៗនិងក្នុងសំណួរប្រឡងនីមួយៗ**

ប្រភេទរបាយការណ៍	ពិន្ទុកបានដោយកូនរបស់អ្នក	ពិន្ទុសរុបដែលមាន	ពិន្ទុជាមធ្យម			ពិន្ទុជាមធ្យមកបានដោយសិស្សដែលដូចការរំពឹងទុក
			សាលា	ស្រុក	រដ្ឋ	
ការអាន						
ភាសា+						
សំណេរ#						

+ ប្រភេទរបាយការណ៍ភាសាសរុបបញ្ចូលទាំងពិន្ទុទូទៅនៃភាសាអង់គ្លេសស្តង់ដារ។  
# ប្រភេទរបាយការណ៍សំណេរគឺផ្អែកទៅលើពិន្ទុអភិវឌ្ឍន៍គំនិត។

**សំណួរប្រឡងនីមួយៗ**

លេខសំណួរ	1	2	3	4	5	6	7	8	9	10	11	12	13	14	15	16	17	18	19	20	21	22	23	24	25	26	27		
ពិន្ទុទទួលបាន																													

គន្លឹះ:  $x/y = x$  ពិន្ទុដែលទទួលបានចេញពីពិន្ទុសរុប  $y$  ដែលមាន ចន្លោះទទេ= គ្មានចម្លើយ  
ID = ពិន្ទុនៃការបង្កើតគំនិតអត្ថបទសំណេរ CV = ពិន្ទុទូទៅនៃសំណេរ

កម្រិតសមិទ្ធផលរបស់កូនអ្នក: 440 មិនដូចការរំពឹងទុក 470 ដូចការរំពឹងទុកខ្លះ 500 បំពេញតាមការរំពឹងទុក 530 លើសពីការរំពឹងទុក 560

**440 មិនដូចការរំពឹងទុក**

សិស្សដែលមានលទ្ធផលនៅកម្រិតនេះមិនបានបំពេញតាមការរំពឹងទុកក្នុងកម្រិតថ្នាក់ទីនៅក្នុងមុខវិជ្ជានេះទេ។

សាលារៀនដោយពិគ្រោះយោបល់ជាមួយមាតាបិតា/អាណាព្យាបាលរបស់សិស្សគួរកំណត់ផ្តល់ជំនួយសម្របសម្រួលការសិក្សានិង/ឬការបង្រៀនបន្ថែមដែលសិស្សត្រូវការដើម្បីទទួលបានជោគជ័យនៅក្នុងមុខវិជ្ជានេះ។

**470 ដូចការរំពឹងទុកខ្លះ**

សិស្សដែលមានលទ្ធផលនៅកម្រិតនេះបំពេញតាមការរំពឹងទុកក្នុងកម្រិតថ្នាក់ខ្លះក្នុងមុខវិជ្ជានេះ។

សាលារៀនដោយពិគ្រោះយោបល់ជាមួយមាតាបិតា/អាណាព្យាបាលរបស់សិស្សគួរតែពិចារណាថាតើសិស្សត្រូវការជំនួយផ្នែកសិក្សាបន្ថែមដើម្បីជោគជ័យក្នុងមុខវិជ្ជានេះដែរឬទេ។

**500 បំពេញតាមការរំពឹងទុក**

សិស្សដែលមានលទ្ធផលនៅកម្រិតនេះបានបំពេញតាមការរំពឹងទុកក្នុងកម្រិតថ្នាក់និងសិក្សាទានតាមកម្រិតដើម្បីទទួលបានជោគជ័យនៅក្នុងថ្នាក់បច្ចុប្បន្នក្នុងមុខវិជ្ជានេះ។

**530 លើសពីការរំពឹងទុក**

សិស្សដែលមានលទ្ធផលនៅកម្រិតនេះលើសពីការរំពឹងទុកក្នុងកម្រិតថ្នាក់ដោយបង្ហាញភាពស្ម័គ្រចិត្តខ្ពស់ក្នុងមុខវិជ្ជា។

▼ របាយការណ៍ប្រឆេះផ្នែកដែលបង្ហាញក្រាហ្វិចខាងលើនិងខាងក្រោមបង្ហាញពីលំដាប់នៃពិន្ទុដែលកូនអ្នកអាចទទួលបានប្រសិនបើគាត់ប្រឡងច្រើនដង។


**លទ្ធផល**

លទ្ធផលដែលកូនរបស់អ្នកទទួលបានបានបើប្រៀបធៀបទៅនឹងសិស្សនៅក្នុងសាលារៀនស្រុកនិងរដ្ឋរបស់ពួកគេ។

កូនរបស់អ្នក		ឆ្នាំ	ពិន្ទុមធ្យម		
ថ្នាក់	ពិន្ទុ		សាលា	ស្រុក	រដ្ឋ
		<b>2019</b>			
		<b>2018</b>			

**ភាគរយនៃការរីកចម្រើនរបស់សិស្សឆ្នាំ 2019**

ពិន្ទុកូនរបស់អ្នកនៅឆ្នាំនេះគឺដូចគ្នាប្រសិនបើជាងភាគរយនៃសិស្សនៅ Rhode Island ដែលមានពិន្ទុប្រហាក់ប្រហែលនឹងកូនរបស់អ្នកក្នុងការវាយតម្លៃកាលពីឆ្នាំមុន។



**លទ្ធផលដែលកូនរបស់អ្នកទទួលបានក្នុងប្រភេទរបាយការណ៍នីមួយៗនិងក្នុងសំណួរប្រឡងនីមួយៗ**

ប្រភេទរបាយការណ៍	ពិន្ទុកបានដោយកូនរបស់អ្នក	ពិន្ទុសរុបដែលមាន	ពិន្ទុជាមធ្យម			ពិន្ទុជាមធ្យមកបានដោយសិស្សដែលដូចការរំពឹងទុក
			សាលា	ស្រុក	រដ្ឋ	

**សំណួរប្រឡងនីមួយៗ**

លេខសំណួរ	1	2	3	4	5	6	7	8	9	10	11	12	13	14	15	16	17	18	19	20	21	22	23	24	25	26	27	28	29	30	31	32	33	34	35	36	37	38	39	40
ពិន្ទុទទួលបាន																																								

គន្លឹះ:  $x/y = x$  ពិន្ទុដែលទទួលបានចេញពីពិន្ទុសរុប  $y$  ដែលមាន ចន្លោះទទេ= គ្មានចម្លើយ